

ការដាក់ពាក្យសុំជំនួយថ្លៃជួលផ្ទះក្នុងគ្រាអាសន្ន

តើនរណាត្រូវដាក់ពាក្យសុំ? អ្នកជួល ម្ចាស់ផ្ទះ (ក្នុងនាមអ្នកជួល)

ព័ត៌មានអំពីអ្នកជួល			
នាមត្រកូល	នាមខ្លួន	SSN# (ដល់មានជម្ងឺស)	
អាសយដ្ឋាន	ក្រុង	ហ្សឺប	ខោនធី
ទូរស័ព្ទ	អាសយដ្ឋានអ៊ីមែល		កាលបរិច្ឆេទ
គ្រួសារ៖ ចំនួនមនុស្សធំ _____ ចំនួនកុមារក្រោមអាយុ 18 ឆ្នាំ _____			
តើមាននរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដែលរួមមានលើសពី រយៈពេលនៃ ការគ្មានការងារធ្វើ ធ្លាក់ចុះប្រាក់ចំណូលគ្រួសារ ឬកើនបន្ទុកចំណាយក្នុងគ្រួសារទេ? <input type="checkbox"/> មាន <input type="checkbox"/> មិនមាន			
ប្រសិនបើមាន តើការលំបាកផ្នែកហិរញ្ញវត្ថុនេះបណ្តាលមកពី COVID-19 ដោយផ្ទាល់ ឬប្រយោល? <input type="checkbox"/> មាន <input type="checkbox"/> មិនមាន			
តើមាននរណាម្នាក់ក្នុងគ្រួសាររបស់អ្នកអាចប្រឈមនឹងការគ្មានផ្ទះស្នាក់នៅ ឬអស្ថិរភាពផ្ទះសំបែងទេ? <input type="checkbox"/> មាន <input type="checkbox"/> មិនមាន			
តើមាននរណាម្នាក់នៅក្នុងគ្រួសារអ្នកបានទទួលជំនួយថ្លៃជួលផ្ទះពីសហព័ន្ធនៅក្នុងរយៈពេល 12 ខែកន្លងមកទេ? <input type="checkbox"/> មាន <input type="checkbox"/> មិនមាន			
តើអ្នកជាអតីតយុទ្ធជនឬ? <input type="checkbox"/> មាន <input type="checkbox"/> មិនមាន		តើមាននរណាម្នាក់ទទួលរងអំពើហិង្សាក្នុងគ្រួសារទេ? <input type="checkbox"/> មាន <input type="checkbox"/> មិនមាន	
ភាពជាពលរដ្ឋ (ដល់មានជម្ងឺស)៖ <input type="checkbox"/> ពលរដ្ឋអាមេរិក <input type="checkbox"/> អ្នកមានសិទ្ធិរស់នៅអចិន្ត្រៃយ៍ <input type="checkbox"/> អ្នករស់នៅបណ្តោះអាសន្ន <input type="checkbox"/> ជនកៀសខ្លួន <input type="checkbox"/> ផ្សេងៗ			
ជនជាតិ (គូសផឹកចំណុចទាំងអស់ដែលពាក់ព័ន្ធ)៖ <input type="checkbox"/> ជនជាតិឥណ្ឌូន ឬអាឡាស្កាអាមេរិកាំង <input type="checkbox"/> អាស៊ី <input type="checkbox"/> អាមេរិកាំងស្បែកខ្មៅ ឬអាហ្វ្រិក <input type="checkbox"/> ជនជាតិដើមហាវ៉ៃ ឬអ្នកកោះប៉ាស៊ីហ្វិក <input type="checkbox"/> ស្បែកស <input type="checkbox"/> ផ្សេងៗ			
ជាតិពន្ធ៖ <input type="checkbox"/> ហ៊ីស្ទ្រិក <input type="checkbox"/> មិនមែនហ៊ីស្ទ្រិក		ភេទ៖ <input type="checkbox"/> ប្រុស <input type="checkbox"/> ស្រី	

ព័ត៌មានអំពីម្ចាស់ផ្ទះ ឬអ្នកគ្រប់គ្រងអចលនទ្រព្យ			
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ (បើពាក់ព័ន្ធ)			
នាមត្រកូល	នាមខ្លួន	លេខបង់ពន្ធ# ឬ SSN#	
អាសយដ្ឋាន	ក្រុង	ហ្សឺប	
ទូរស័ព្ទ	អាសយដ្ឋានអ៊ីមែល		

ព័ត៌មានអំពីយូធីលីធីរបស់អ្នកជួល			
ឈ្មោះក្រុមហ៊ុន	អាសយដ្ឋាន (ផ្លូវ ក្រុង ហ្សឺប)	ទូរស័ព្ទ	គណនី#

ប្រាក់ចំណូលគ្រួសារអ្នកជួលផ្ទះ

សូមប្រាប់យើងអំពីប្រាក់ចំណូលសម្រាប់សមាជិកម្នាក់ៗដែលមានអាយុ 18 ឆ្នាំ ឬលើស នៅក្នុងគ្រួសាររបស់អ្នក។ តើមាននរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកមានប្រាក់ចំណូលទេ? មាន មិនមាន បើមាន ចូរគូសឆែកចំណុចទាំងអស់ដែលពាក់ព័ន្ធ និងរៀបរាប់ពីប្រាក់ចំណូលដែលអ្នកបានទទួលកន្លងមក។

<input type="checkbox"/> ប្រាក់កម្រៃជើងសារ <input type="checkbox"/> ភាគលាភ <input type="checkbox"/> ការលេងល្បែង/ឆ្នោត <input type="checkbox"/> ប្រាក់ឈ្នួលដែលអាណាព្យាបាលបង់ឲ្យ <input type="checkbox"/> ប្រាក់ទទួលបានមកពីមើលថែកូនគេ <input type="checkbox"/> ប្រាក់សម្រាប់ការបណ្តុះបណ្តាល <input type="checkbox"/> ប្រាក់ផ្តល់ឲ្យអ្នកជាប្រាក់កម្ចី	<input type="checkbox"/> ប្រាក់ផ្តល់ឲ្យអ្នកសម្រាប់ថ្លៃជួលផ្ទះ <input type="checkbox"/> ប្រាក់ផ្តល់ឲ្យអ្នកសម្រាប់ជួលបន្ទប់ <input type="checkbox"/> ប្រាក់សោធនវត្តន៍ <input type="checkbox"/> ការងារសម្រាប់ខ្លួនឯង <input type="checkbox"/> អត្ថប្រយោជន៍ពិលមានជំងឺ <input type="checkbox"/> ប្រាក់សន្តិសុខសង្គម <input type="checkbox"/> ប្រាក់ចំណូលសម្រាប់សន្តិសុខបន្ថែម (SSI)	<input type="checkbox"/> ការឧបត្ថម្ភ <input type="checkbox"/> គ្មានការងារធ្វើ <input type="checkbox"/> សហជីពបង់ <input type="checkbox"/> អត្ថប្រយោជន៍សម្រាប់អតីតយុទ្ធជន <input type="checkbox"/> ប្រាក់ឈ្នួលបានមកពីការងារ <input type="checkbox"/> ប្រាក់សំណងបុគ្គលិក <input type="checkbox"/> ផ្សេងៗ: _____
--	--	--

ឈ្មោះអ្នកដែលមានប្រាក់ចំណូល	ប្រភេទ/ប្រភពប្រាក់ចំណូល/ឈ្មោះនិយោជក	ប្រាក់ចំណូល/ចំណាយប៉ុន្មាន?	ចំណាយញឹកញាប់ប៉ុន្មាន	កាលបរិច្ឆេទនៃការចំណាយថ្មីបំផុត

ការចំណាយប្រចាំគ្រួសារអ្នកជួលផ្ទះ

ថ្លៃថ្នាលផ្ទះ	រាល់ខែ \$ _____	បូកបង់យឺត \$ _____
ថ្លៃថែអគ្គិសនី	រាល់ខែ \$ _____	បូកបង់យឺត \$ _____
ថ្លៃហ្វឹកកាស	រាល់ខែ \$ _____	បូកបង់យឺត \$ _____
ថ្លៃប្រើរងសាំង	រាល់ខែ \$ _____	បូកបង់យឺត \$ _____
ថ្លៃខ្សែសូម៉នប្តូរឃ្លាន	រាល់ខែ \$ _____	បូកបង់យឺត \$ _____
ថ្លៃថែអុស/ធុយូង/ជួសជុល	រាល់ខែ \$ _____	បូកបង់យឺត \$ _____
ថ្លៃស្រែកាម	រាល់ខែ \$ _____	បូកបង់យឺត \$ _____
ថ្លៃទឹក/ទឹកស្អុយ	រាល់ខែ \$ _____	បូកបង់យឺត \$ _____

កំណត់សម្គាល់:

ERAP Agency Use Only

Authorization Information: Approved Denied Date: _____

Type(s) of Assistance Provided:
 Rental Assistance Rental Arrears Housing Stability Services Utility Assistance Utility Arrears

Amount of Assistance:
 Rental Assistance \$ _____ Rental Arrears \$ _____ Housing Stability \$ _____
 Utility Assistance \$ _____ Utility Arrears \$ _____ Total \$ _____
 Number of months covered with: Rental Assistance _____ Utility Assistance _____

Household Income Level:
 Does not exceed 30 percent of the area median income for the household
 Exceeds 30 percent but does not exceed 50 percent of the area median income for the household
 Exceeds 50 percent but does not exceed 80 percent of area median income for the household

Notes: Used 2020 annual calculation for eligibility Used monthly income at time of application

សិទ្ធិនិងទំនួលខុសត្រូវ

សិទ្ធិទទួលបានការមិនរើសអើង

ស្រីមានសិទ្ធិមិនមានការរើសអើងដោយផ្អែកលើមូលដ្ឋាន ពូជសាសន៍ ពណ៌សម្បុរ ជីវភាព ជនជាតិ ពិការភាព អាយុ ភេទ និងក្នុងទិដ្ឋភាពមួយចំនួននៃជំនឿសាសនា និងនយោបាយឡើយ។

ជួនពិការ ដំលែត្រូវការមធ្យោបាយទំនាក់ទំនងសមស្រប ព័ត៌មានកម្មវិធី (ឧទា. អកុសលសមាសសម្រាប់ជនពិការ អកុសល ខ្លាតខ្លាញ់ ខ្លាតអាកុសល ភាសាសញ្ញាអាយុកាកាង។ល។) គួរទាក់ទងទីកន្លែងនេះ (រដ្ឋប្រមូលដ្ឋាន) ដំលែពួកគេមាន ជាក់ព័ន្ធយស្សអត្ថប្រយោជន៍។ លើសពីនេះទៀត ព័ត៌មានកម្មវិធី អាចមានជាភាសាផ្សេងៗទៀត។

ដើម្បីដាក់ពាក្យបណ្តឹងទាក់ទងនឹងការរើសអើងលើកម្មវិធីទទួល ជំនួយហិរញ្ញវត្ថុសហព័ន្ធតាមរយៈករស្នងសុខាភិបាល និង សេវាពលរដ្ឋសហរដ្ឋអាមេរិក (HHS) ៖

- (1) អ៊ីម៉ែល៖ U.S. Department of Health and Human Services (HHS)
HHS Director, Office for Civil Rights, Room 515-F
200 Independence Avenue, S.W.
Washington, D.C. 20201; ឬ
- (2) ទូរស័ព្ទ៖ (202) 619-0403 (សំឡេង) ឬ (800) 537-7697 (TTY)។
សុំថាបំណងនេះគឺជាអ្នកផ្តល់ជំនួយស្រីភាពគុណ។

សិទ្ធិទទួលបានការកុសលភាពសម្រាប់

យើងនឹងរក្សាព័ត៌មានរបស់អ្នកជាសម្ងាត់។ គេនឹងប្រើប្រាស់ វាដើម្បីសម្រេចចិត្តអនុវត្តមានលក្ខខណ្ឌសម្រាប់ប្រើ ណាមួយបណ្តោះអាសន្ន។ អ្នកដដែលដឹងថាមានលក្ខខណ្ឌ និង បទប្បញ្ញត្តិរបស់ករស្នងនេះ និងមានទាសបទមជ្ឈមណ្ឌល និង ត្រូវទទួលបានការពិន័យជាប្រាក់កម្រៃមួយរយ (100\$) ដុល្លារ ឬ ជាបេតិកភណ្ឌការកុសលមួយខែ ឬទាំងពីរ (62 P.S. ផ្នែក 483)។

ទំនួលខុសត្រូវក្នុងការដល់ព័ត៌មាន

អ្នកត្រូវតែដឹងពីព័ត៌មានពិតប្រាកដ ត្រឹមត្រូវ និងពេញលេញ។ អ្នកត្រូវតែជួយបកស្រាយព័ត៌មានដល់អ្នកផ្តល់ជំនួយ។ គេអាចបដិសេធអត្ថប្រយោជន៍របស់អ្នក ឬស្នើសុំអនុវត្តខ្លួនក្នុងការ ផ្តល់សេវាដល់ជនជាតិដទៃទៀត។ ប្រសិនបើអ្នកសង្ស័យសេវាពលរដ្ឋ (DHS) ឬការយល់អត្ថប្រយោជន៍របស់អ្នក អ្នកត្រូវតែសហការ ជាមួយពួកគេឱ្យបានពេញលេញ។

សេចក្តីថ្លែងការណ៍អំពីច្បាប់ឯកជនភាព

សំណុំព័ត៌មានទាំងនេះ ដំលែរួមមានលេខសន្តិសុខសង្គម (SSN) របស់សមាជិកគ្រួសារម្នាក់ៗ ត្រូវអនុញ្ញាតតាមមត៌ក 42 U.S.C. § 405(c)(2)(C)(i-iv) និង 62 P.S. § 432.2(b)(3)។ គេប្រើព័ត៌មាននេះដើម្បីកំណត់ថាគ្រួសាររបស់អ្នកមានលក្ខខណ្ឌ សមស្រប ឬបន្តមានលក្ខខណ្ឌសមស្របក្នុងការចូលរួមក្នុង កម្មវិធីជំនួយថ្លៃថ្នូរផ្ទះក្នុងគ្រួសារនេះ ឬអត្ថ។ យើងនឹង ផ្តល់ព័ត៌មាននេះតាមកម្មវិធីកុំព្យូទ័រ។ ព័ត៌មាននេះនឹង ប្តូរជាមួយគ្នាជាមួយការបញ្ជីត្រួតត្រាបទប្បញ្ញត្តិកម្មវិធី និង សម្រាប់ការគ្រប់គ្រងកម្មវិធីផងដែរ។

គេអាចបង្ហាញព័ត៌មាននេះដល់ទីកន្លែងរដ្ឋ និងសហព័ន្ធជ ដទៃទៀត សម្រាប់ការត្រួតពិនិត្យផលប្រយោជន៍ និងបង្ហាញដល់ មន្ត្រីអនុវត្តច្បាប់ដើម្បីបង្ការបំណងដល់គេចេញពីច្បាប់។ ការ ខកខានក្នុងការផ្តល់ SSN អាចបណ្តាលឱ្យអ្នកបាត់បង់ ជំនួយថ្លៃថ្នូរផ្ទះក្នុងគ្រួសារនេះ។ គេនឹងប្តូរនិងបង្ហាញ SSN ដំលែមានផ្តល់ជូនតាមរបៀបដូចគ្នានឹង SSN របស់ សមាជិកគ្រួសារដំលែមានលក្ខខណ្ឌសមស្រប។ ប្រសិនបើអ្នកមិនស្រប ឬស្នើសុំបណ្តោះអាសន្នការជំនួយក្នុងការទទួលបាន SSN ៖

- (1) ទូរស័ព្ទ៖ 1-800-772-1213 ឬ 1-800-325-0778 (TTY); ឬ
- (2) ចូលមើល៖ www.ssa.gov.

សិទ្ធិក្នុងការបដិសេធសារទុកខ

អ្នកមានសិទ្ធិស្នើសុំនាការ ដើម្បីបដិសេធសារទុកខអំពី ការសម្រេចនេះ ប្រសិនបើអ្នកគិតថា វាមិនយុត្តិធម៌ ឬមិន ត្រឹមត្រូវ ឬប្រសិនបើអ្នកផ្តល់សេវាខ្លួនចាត់វិធានការលើ សំណើសុំអត្ថប្រយោជន៍របស់អ្នក។ ទីកន្លែងនេះខ្លួនឯងជាមធ្យោបាយអនុវត្ត តាមព័ត៌មានដំលែមានលើ សេចក្តី ជូនដំណឹងក្នុងកុំព្យូទ័រលក្ខខណ្ឌសម្រាប់ប្រើ ERAP សម្រាប់ខ្លួនរបស់អ្នក។

ប្រសិនបើអ្នកដាក់បណ្តឹងតវ៉ា អ្នកក៏អាចស្នើសុំការប្តូរជំនួយ ទីកន្លែង ERAP បានដំនើរមុនសវនាការ។

សាក្សីកម្ម/ការបញ្ជាក់

ខ្ញុំបានយល់ និងព្រមព្រៀងថា ខ្ញុំទទួលខុសត្រូវចំពោះសេចក្តីថ្លែងភូតក្នុងកិច្ចការនេះ នៅលើពាក្យសុំនេះ ទោះជាពាក្យសុំនេះត្រូវដាក់ជូនដោយនរណាម្នាក់ដែលធ្វើឡើងក្នុងនាមខ្ញុំក៏ដោយ។ ខ្ញុំសូមបញ្ជាក់ថា ព័ត៌មានទាំងអស់ដែលបានបំពេញគឺជាការពិត និងសូមទទួលបានការពិនិត្យ ប្រសិនបើបំពានសម្បទានេះ។ ខ្ញុំយល់ថា ព័ត៌មានដែលបំពេញនៅក្នុងពាក្យសុំនេះនឹងត្រូវគេរក្សាទុកជាការសម្ងាត់ និងប្រើសម្រាប់តែគ្រប់គ្រងអត្ថប្រយោជន៍ប៉ុណ្ណោះ។ ខ្ញុំយល់ថា គេអាចតម្រូវឱ្យខ្ញុំធ្វើការងារជាមួយទីភ្នាក់ងារផ្សេងជាលក្ខខណ្ឌនៃការយល់ព្រមរបស់ខ្ញុំសម្រាប់ជំនួយ។ ខ្ញុំព្រមព្រៀងផ្តល់ជីកសារចាំបាច់បន្ថែមតាមការស្នើសុំ (ដូចជាគ្រឹះស្ថាន វិក្កយបត្រ កិច្ចសន្យាផ្តល់ វិក្កយបត្រថ្មីៗ ភស្តុតាងបញ្ជាក់ពីភាពគ្មានការងារ ។ល។) ដើម្បីជំនួយក្នុងការកំណត់លក្ខណៈសម្បត្តិរបស់ខ្ញុំ។

ហត្ថលេខា - អ្នកជួល

ឈ្មោះ - អ្នកជួល

ហត្ថលេខា - ម្ចាស់ផ្ទះ (ក្នុងករណីទម្រង់បំពេញដោយម្ចាស់ផ្ទះប៉ុណ្ណោះ)

ឈ្មោះ - ម្ចាស់ផ្ទះ (ក្នុងករណីទម្រង់បំពេញដោយម្ចាស់ផ្ទះប៉ុណ្ណោះ)

ការអនុញ្ញាតឱ្យបញ្ចេញព័ត៌មាន (អ្នកជួលប៉ុណ្ណោះ)

ខ្ញុំសូមអនុញ្ញាត និងស្នើសុំឱ្យបញ្ជាក់ដល់ការិយាល័យខោនធីនូវព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងអាយុ ការស្នាក់នៅ ភាពជាពលរដ្ឋ ការងារ ប្រាក់ចំណូល និងព័ត៌មានបន្ថែមទៀត ដែលទាក់ទងនឹងលក្ខណៈសម្បត្តិចំពោះកម្មវិធីជំនួយជួលផ្ទះ និងយុវជនសម្រាប់ខ្លួនខ្ញុំ។ ខ្ញុំយល់ថា ព័ត៌មានដែលទទួលបាននឹងប្រើសម្រាប់កំណត់ព័ត៌មានជួលផ្ទះ/យុវជន ឬកម្មវិធីជំនួយផ្ទះសម្បែងដទៃទៀតប៉ុណ្ណោះ។

ហត្ថលេខាអ្នកជួល	កាលបរិច្ឆេទ
-----------------	-------------

ឈ្មោះ - អ្នកជួល